




តើ ក្រុមប៊ុក (Chromebook) គឺជាអ្វីទៅ?

ក្រុមប៊ុក គឺជាកុំព្យូទ័រយូរដៃ ដែលអាចឱ្យលោកអ្នកប្រើកម្មវិធីអ៊ីនធឺណិតក្រុម (Chrome) ដើម្បីចូលប្រើអ្វីមួយនៅក្នុងរ៉ូបសៃ និង កម្មវិធីហ្គូហ្គល (G Suite) ដូចជា Docs, Drive និង ថ្នាក់រៀនហ្គូហ្គល (Google Classroom)។ លោកអ្នកអាចចុចចូលនៅក្នុងឧបករណ៍នេះជាមួយនឹងគណនី @philasd.org របស់លោកអ្នក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្រូរបស់លោកអ្នកតាមរយៈថ្នាក់រៀនហ្គូហ្គល និងចូលទៅថ្នាក់រៀនរបស់អ្នក។




ក្នុងលក្ខណៈជាឧបករណ៍ដែលផ្អែកលើមូលដ្ឋានក្នុងលំហ (Cloud-based) ក្រុមប៊ុកគ្មានកន្លែងផ្ទុកឯកសារ (Hard-drive) ទេ ហេតុនេះហើយវាមិនចាំបាច់មាន ប្រព័ន្ធប្រតិបត្តិការវីនដូ ឬ ប្រព័ន្ធប្រតិបត្តិការ iOS ឬ កម្មវិធីដើម្បីដំណើរការនោះទេ។ នៅពេលដែលលោកអ្នកភ្ជាប់ម៉ាស៊ីនរបស់លោកអ្នកទៅនឹងអ៊ីនធឺណិត លោកអ្នកនឹងអាចចាប់ផ្តើមប្រើវាបាន!

វិធី បើកប្រើ និង ចូលទៅគណនីរបស់លោកអ្នក




ជំហានទី ១ → បើក ក្រុមប៊ុក ដោយចុចត្រង់គន្លឹះបើកបិទ នៅប៉ែកខាងលើ ជ្រុងខាងស្តាំ នៃក្តារចុច (មើលរូបខាងលើ)។ លោកអ្នកគប្បីឃើញដូចរូបភាពនៅខាងឆ្វេងដៃ។

ជំហានទី ២ → ជ្រើសយក «Let's Go»



ជំហានទី ៣ → ជ្រើសយកប្រព័ន្ធវាយហ្វាយរបស់លោកអ្នកពីបញ្ជីប្រព័ន្ធក្នុងតំបន់ដែលមាន។ នៅពេលលោកអ្នកជ្រើសយកប្រព័ន្ធចូចហើយ គេនឹងសុំឱ្យលោកអ្នកផ្តល់លេខសម្ងាត់សុវត្ថិភាព។

ជំហានទី ៤ → ចុច «Connect»




ជំហានទី ៥ → យល់ព្រមនឹងលក្ខខណ្ឌរបស់ប្រព័ន្ធហ្គូហ្គលក្រុម ដោយចុចលើ «Accept and Continue»

ជំហានទី ៦ → ចូលទៅគណនីរបស់គ្រូស្នងអប់រំ របស់លោកអ្នក



អនុញ្ញាតឱ្យឧបករណ៍ដំណើរការ និង រកមើលកំណែថ្មីរបស់កម្មវិធី
សរសេរ អត្តលេខសិស្ស @ philasd.org របស់អ្នក
សរសេរពាក្យសម្ងាត់របស់អ្នក
ចុចចូលទៅ SSO ជាមួយនឹង អត្តលេខសិស្ស និង ពាក្យសម្ងាត់ របស់អ្នក (មិនបាច់សរសេរ @philasd.org ទេ)

ចុចចូលជាមួយ ក្រុមប៊ុក បន្ទាប់ពីបានដំឡើងប្រើរួចហើយ




ជំហានទី ១ → បើក ក្រុមប៊ុក ដោយចុចក្រុងកន្លឹះបើកបិទ នៅប៉ែកខាងលើ ជ្រុងខាងស្តាំ នៃក្តារចុច (មើលរូបខាងលើ)។ លោកអ្នកគប្បីឃើញការស្វាគមន៍ឱ្យលោកអ្នកចូលទៅក្រុមប៊ុករបស់លោកអ្នក (បង្ហាញនៅខាងឆ្វេង) ។ ជ្រើសយក «Next» ។

ជំហានទី ២ → បញ្ចូលឈ្មោះអ្នកប្រើរបស់លោកអ្នក (អត្តលេខរបស់សិស្ស)

ជំហានទី ៣ → បញ្ចូលពាក្យសម្ងាត់សាលារបស់លោកអ្នក


ជំហានទី ៤ → ចុច «Sign in»




កំណត់ចំណាំបន្ថែម → បើសិនជាលោកអ្នកឃើញមានបញ្ហានៃការភ្ជាប់ប្រព័ន្ធតែខ្សែ សូមធ្វើយ៉ាងណាជ្រើសយកប្រព័ន្ធរបស់ផ្ទះលោកអ្នក។

បញ្ចូលប្រព័ន្ធវាយហ្វាយ (Wi-Fi)

បើសិនជាលោកអ្នកចូលគណនីរបស់លោកអ្នកបាន ដោយជោគជ័យ ប៉ុន្តែត្រូវការបញ្ចូលប្រព័ន្ធវាយហ្វាយ របស់លោកអ្នក លោកអ្នកនឹងឃើញសារនេះ នៅពេល លោកអ្នកបើកដំណើរការកម្មវិធីអ៊ីនធឺណិត ក្រុម របស់ លោកអ្នក។ សូមធ្វើតាមជំហានខាងក្រោមនេះ ដើម្បី បញ្ចូលប្រព័ន្ធរបស់ផ្ទះលោកអ្នក។ សូមចាំថា លោកអ្នក នឹងត្រូវការលេខ SSID (ឬ ឈ្មោះ) របស់ប្រព័ន្ធដែល លោកអ្នកចង់ចូលរួម និងពាក្យសម្ងាត់ភ្ជាប់ទៅនិង ប្រព័ន្ធនោះ ដើម្បីអាចចូលប្រើបាន។



ចូលទៅប្រព័ន្ធរបស់សិស្ស (StudentNet)



ជំហានទី ១ → ចូលប្រើកម្មវិធីអ៊ីនធឺណិត ក្រុម របស់លោកអ្នក


ជំហានទី ២ → បញ្ចូលឈ្មោះអ្នកប្រើរបស់លោកអ្នក (អត្តលេខរបស់សិស្ស)

ជំហានទី ៣ → បញ្ចូលពាក្យសម្ងាត់របស់សាលាលោកអ្នក

ជំហានទី ៤ → ចុច «Log in»


ការចូលប្រើ ប្រភពព័ត៌មាន និង ថ្នាក់រៀនហ្វូហ្គោល នៅក្នុង Infinite Campus

នៅពេលចុចចូលរួចហើយ ជ្រើសយក «Message Center (មណ្ឌលព័ត៌មាន)» ពីបញ្ជីដែលស្ថិតនៅផ្នែកខាងឆ្វេង។ ពីទំព័រនេះ លោកអ្នកអាច ចូលប្រើកម្មវិធី Student Launchpad សៀវភៅមេរៀនតាមអ៊ិនធឺណិត និង កម្មវិធីហ្វូហ្គោល ដូចជា Drive, Docs និង ថ្នាក់រៀនហ្វូហ្គោល។



វិធីប្រើ កម្មវិធីក្រុម និង ការប្រើទំព័រដើមនៃក្រុមប៊ុក (Chromebook Desktop)

នៅពេលមើលទំព័រដើមនៃក្រុមប៊ុក មានផ្នែកសំខាន់ៗចំនួនបីដែលអ្នកប្រើត្រូវការប្រើ៖ (១) «Launcher» ផ្តល់ការចូលប្រើកម្មវិធីអ៊ីនធឺណិតក្រុម និង កម្មវិធី ហ្វូហ្គោលផ្សេងៗទៀត (២) «Shelf» នឹងបង្ហាញពីកម្មវិធីដែលលោកអ្នកបានប្រើជាញឹកញាប់ និង (៣) «Status Bar» ដែលពង្រីកទៅជាបញ្ជី ដែលអនុញ្ញាតឱ្យលោកអ្នកកែតម្រូវការរៀបចំសម្រាប់ឧបករណ៍ ត្រួតពិនិត្យវ៉ាយហ្វាយ ចុចចេញ និង បិទក្រុមប៊ុក របស់លោកអ្នក។



នេះគឺជាទំព័រដើម ក្រុមប៊ុក របស់លោកអ្នក

ដើម្បីប្រើអ៊ីនធឺណិត បើក Launcher ហើយជ្រើសយកកម្មវិធីស្វែងរក Chrome Browser

ប្រើការស្វែងរក ឬ ជ្រើសរូបសញ្ញាដើម្បីបើកកម្មវិធីពី Launcher

កម្មវិធីដែលលោកអ្នកប្រើញឹកញាប់ បំផុតឃើញនៅលើ «Self (ផ្ទៃ)»

« Launcher » នឹងជួយលោកអ្នក ចូលប្រើកម្មវិធីហ្វូហ្គោល (G Suite)

ចុចលើ «Status Bar» ដើម្បីអាច សម្រួលឧបករណ៍ ភ្ជាប់ទៅវ៉ាយហ្វាយ មើលព័ត៌មានថ្មីៗ ចាកចេញ ឬ បិទកុំព្យូទ័រ របស់លោកអ្នក។